

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤

សេចក្តីថ្លែងការណ៍បើកចំហរ

របស់

សហគមន៍ក្នុងភូមិស្រែគរ១ និងស្រែគរ២ ឃុំស្រែគរ តាមដងទន្លេសេសាន

សូមគោរពជូន

**ឯកឧត្តម គុល សំអុល អគ្គនាយកនៃគណៈអគ្គនាយកខេត្ត និងជាប្រធាន គណៈកម្មការ
ដោះស្រាយផលប៉ះពាល់ថ្នាក់ខេត្តលើគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២**

យើងខ្ញុំទាំងអស់គ្នាជាសហគមន៍ជនជាតិឡាវ និងជនជាតិខ្មែរ ដែលបានរស់នៅជាច្រើនឆ្នាំក្នុងភូមិស្រែគរ១ និងភូមិស្រែគរ២ ឃុំស្រែគរ តាមដងទន្លេសេសាននេះ មានការព្រួយបារម្ភអំពីផលប៉ះពាល់ពីគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលមានកំលាំង៤០០មេហ្គាវ៉ាត់។

យើងខ្ញុំជាសហគមន៍រស់នៅក្នុងឃុំស្រែគរ **សូមធ្វើការបដិសេធ មិនព្រមចាកចេញពី ភូមិ ចាស់ និងមិនព្រមទទួលយកសំណង និងការរើកាំបិតលំនៅដីនោះទេ** ពីព្រោះ៖

- យើងខ្ញុំមានភាពសប្បាយរីករាយនឹងរស់នៅក្នុងភូមិស្រែគរ ជាមួយនឹងភាពសម្បូរបូរបៀវារៈនៃ ធនធានធម្មជាតិដែលនៅជុំវិញខ្លួនយើងនាពេលសព្វថ្ងៃនេះណាស់។ ធនធានធម្មជាតិទាំងនេះ បានជួយ ទ្រទ្រង់ដល់ការរស់នៅប្រចាំថ្ងៃរបស់យើង ហើយជាងនេះទៅទៀត តាមវប្បធម៌ ឬទំនៀមទំលាប់របស់ពួកយើង គឺមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅទៅលើដីធ្លីបុព្វបុរស ដែលបានបន្សល់ទុកឲ្យយើងជាកូនជាចៅជំនាន់ក្រោយ
- យើងមានដីភូមិដីជាទីស្រឡាញ់ និងសម្បូរទៅដោយធនធានធម្មជាតិដែលទ្រទ្រង់ជីវិតរបស់យើងដូចជា ចំណីអាហារ និងប្រភពប្រាក់ចំណូលជាដើម។ ធនធានទាំងនោះមានដូចជាដីភូមិ ដីកសិកម្ម ដីបំរុងទុកសម្រាប់កូនចៅជំនាន់ក្រោយ ព្រៃសំរាប់ចិញ្ចឹមសត្វ ដីកប់ខ្មោច ដីផ្លូវជូនតា ព្រៃតំណាម ព្រៃសក្តារៈបុជា និងទន្លេ ព្រមទាំងធនធានទាំងឡាយជាច្រើនទៀតដែលមានទាំងក្នុងទឹក និងលើគោកផងដែរ។ ធនធានធម្មជាតិទាំងនេះ គឺមិនអាចកាត់ថ្លៃបានទេ
- ធនធានធម្មជាតិទាំងអស់នេះ ក៏មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធនឹងវប្បធម៌ និង ទំនៀមទំលាប់ប្រពៃណីក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងដែលមិនអាចខ្វះបាន។ យើងមានប្រារព្ធពិធីបន់ស្រន់ដល់

អ្នកតាក្រហម ក ជារៀងរាល់ឆ្នាំនៅរោងអ្នកតាក្រហម ក ដែលមានទីតាំងបិតនៅមាត់ទន្លេសេសាន ដើម្បីសុំក្តីសុខសប្បាយកើតមានដល់សហមន៍យើងខ្ញុំ និងសុំអ្នកតាមជួយថែរក្សាការពារបរិស្ថាន ឬធនធានធម្មជាតិ ពិសេស គឺថែរក្សាទន្លេរបស់យើងឲ្យគង់វង្ស និងមានលំហូរធម្មជាតិជានិច្ច។ អ្នកតាក្រហម ក គឺមានសារៈសំខាន់ ដើម្បីភ្ជាប់ការគោរពបូជាទៅដល់បុព្វបុរសរបស់យើង ប្រសិនបើយើងបាត់នូវទីកន្លែងជាទីសក្ការៈ ដូចជាអ្នកតាក្រហម ក ដោយសារតែគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ យើងក៏នឹងបាត់បង់នូវវប្បធម៌ និងទំនៀមទំលាប់ប្រពៃណីរបស់យើងដូច្នោះដែរ។ នៅពេលដែលយើងបាត់បង់នូវធនធានធម្មជាតិទាំងនេះ និងវប្បធម៌ ព្រមទាំងទំនៀមទំលាប់ប្រពៃណីហើយនោះ គឺពិតជាមិនអាចបង្កើតឡើងវិញបានទេ។

- វប្បធម៌ ទំនៀមទំលាប់ប្រពៃណី អារក្សអ្នកតា និងផ្លូវជូនតារបស់យើង គឺមិនអាចទូទាត់សងជាប្រាក់បាននោះទេ
- ប្រសិនបើយើងចាកចេញពីភូមិរបស់យើងនោះ យើងនឹង បាត់បង់អត្តសញ្ញាណរបស់យើងជាមិនខានដូចជា អារក្ស អ្នកតា ផ្លូវជូនតា ព្រៃតំណាម ទីសក្ការៈបូជា ដែលសម្បត្តិទាំងនេះ គឺមិនអាចរើទៅកន្លែងផ្សេងបានទេ
- ប្រសិនបើមានសកម្មភាពរបស់គម្រោងអភិវឌ្ឍន៍ណាមួយដែលធ្វើឲ្យប៉ះពាល់ដល់អត្តសញ្ញាណ ឬកន្លែងទីអារក្ស ទីសក្ការៈបូជារបស់យើង យោងតាមសិទ្ធិស្តីពីជនជាតិដើមភាគតិច និងគោលការណ៍ណែនាំរបស់ប្រទេស ចិន សម្រាប់ ការការពារបរិស្ថានក្នុង ការវិនិយោគបរទេសក្នុង កិច្ចសហប្រតិបត្តិការនោះ យើងមើលឃើញថា សកម្មភាពទាំងនេះ គឺមិនគួរអនុវត្តនោះទេ
- គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ នឹងនាំមកនូវក្តីទុក្ខព្រួយ និងអស់សង្ឃឹមជាងអ្វីដែលបានកើតឡើងក្នុងសម័យពុលពតទៅទៀត។ យើងគិតថាគម្រោងអភិវឌ្ឍន៍ ដូចជាគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២នេះ គួរតែធ្វើឲ្យប្រជាជនកម្ពុជា ជាពិសេសប្រជាជនរស់នៅក្នុងតំបន់អភិវឌ្ឍន៍គម្រោងផ្ទាល់ ដូចជាយើងខ្ញុំសប្បាយរីករាយជាងនេះ។ អាជ្ញាធរ ដូចជារូបលោក ដែលមានអំណាច និងការអប់រំចំណេះដឹងខ្ពង់ខ្ពស់ជាងសហគមន៍យើងខ្ញុំនោះ គួរតែស្វែងរកនូវដំណោះស្រាយដ៏ល្អសម្រាប់ដោះស្រាយនូវបញ្ហានេះ ប្រសើរជាងធ្វើឲ្យសហគមន៍យើងខ្ញុំរងទុក្ខវេទនា។

សំណូមពរ

យើងខ្ញុំសូមសំណូមពរដល់គណៈកម្មការដោះស្រាយផលប៉ះពាល់ពីគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ ក៏ដូចជាអង្គការ និងក្រុមហ៊ុនដូចខាងក្រោម៖

- សូមធ្វើការពិចារណាលើសម្លេង ឬយោបល់សហគមន៍របស់សហគមន៍ដែលរៀបរាប់ខាងលើ និងគិតពិចារណាឡើងវិញអំពីគោលនយោបាយសំណង និងការតាំងទីលំនៅថ្មី

- ប្រសិនបើគណៈកម្មការ ឬក្រុមហ៊ុនចុះមកធ្វើការក្នុងភូមិរបស់យើង សូមនាំមកជាមួយនូវអ្នកបកប្រែភាសាឡាវមកជាមួយផង ដើម្បីឲ្យងាយស្រួលក្នុងការជជែកពិភាក្សាគ្នា
- សហគមន៍យើងខ្ញុំធ្លាប់បានឮថា រដ្ឋាភិបាល និងក្រុមហ៊ុនបានឯកភាពនឹងធ្វើការរចនាប្លង់គម្រោងទំនប់សេសានក្រោម២ជាថ្មីឡើងវិញ សូមឲ្យធ្វើការផ្សព្វផ្សាយនូវព័ត៌មាននេះជាសាធារណៈ និងធ្វើការសិក្សាស្រាវជ្រាវពីផលប៉ះពាល់ទាំងឡាយដែលអាចកើតមានពីគម្រោងទំនប់វារីអគ្គិសនី
- សូមឲ្យសហគមន៍ចូលរួមក្នុងដំណើរការសិក្សាស្រាវជ្រាវថ្មី។ ផ្តល់ឱកាសឲ្យសហគមន៍យើងខ្ញុំបានចែករំលែកនូវការព្រួយបារម្ភ និងមតិយោបល់ចំពោះគម្រោងនេះ

យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រាល់ក្តីបារម្ភ និង សំណូមពរទាំងអស់ដែលបានលើកឡើងខាងលើ នឹងត្រូវបានយកចិត្តទុកដាក់ និងដោះស្រាយជូនយើងខ្ញុំដោយគណៈកម្មការដោះស្រាយផលប៉ះពាល់ និងរាជរដ្ឋាភិបាលកម្ពុជាជាក់ជាមិនខាន។

សូមឯកឧត្តមប្រធានគណៈកម្មការដោះស្រាយផលប៉ះពាល់ មេត្តាឆ្លើយតបចំពោះសំណូមពររបស់យើងខ្ញុំជាលាយលក្ខណ៍អក្សរ មកលោក ហុត ខឿន តំណាងសហគមន៍ភូមិស្រែគរ១ យ៉ាងយូរបំផុតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមក៖

1. លោក ហុត ខឿន តំណាងសហគមន៍ភូមិស្រែគរ២ ៖ ០៩៧ ៧ ៧៩៧ ៤៨៨
2. លោកស្រី សារុន ខុំ តំណាងសហគមន៍ភូមិស្រែគរ១៖ ០៩៧ ៥ ៧០៣ ៧៣៥
3. លោកស្រី ជា រី តំណាងសហគមន៍ភូមិស្រែគរ២ ៖ ០៨៨ ៩ ៣៨៤ ៩០១
4. លោក ចាន់ ចុន តំណាងសហគមន៍ភូមិស្រែគរ១ ៖ ០៨៨ ៥ ៨៩៥ ០០៦

ចម្លងជូន

- មន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលខេត្ត
- មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
- មន្ទីរបរិស្ថានខេត្ត
- មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត
- ក្រុមហ៊ុនទនប់សេសានក្រោម២ នៅស្ទឹងត្រែង
- សាលាស្រុកសេសាន
- សាលាឃុំស្រែគរ
- មេភូមិស្រែគរ ១ និងស្រែគរ២
- រដ្ឋសភាជាតិ

- ក្រសួងរ៉ែ និងថាមពល
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងបរិស្ថាន
- ក្រសួងអភិវឌ្ឍន៍ជនបទ
- ក្រុមហ៊ុនទំនប់សេសានក្រោម២ និងក្រុមហ៊ុនរ៉ែយ៉ាងគ្រប
- ស្ថានទូតចិនប្រចាំនៅកម្ពុជា
- សាព័ត៌មាន និងអង្គការសង្គមស៊ីវិល ក្នុងប្រទេសទន្លេមេគង្គ និងអន្តរជាតិ